

## Medi-Cal នឹងលែងរាប់ទ្រព្យរបស់អ្នកទៀតហើយ!

ជូនចំពោះអ្នកដាក់ពាក្យសុំ Medi-Cal ជាទីគោរពរាប់អាន

ព័ត៌មានសំខាន់! ច្បាប់ថ្មីនៃរដ្ឋ California នឹងបញ្ឈប់ការរាប់ទ្រព្យដូចជាគណនីធនាគារ រថយន្ត និងប្រាក់ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Medi-Cal ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2024 តទៅ។

ប្រាក់ចំណូល និងប្រាក់ចំណូលពីអចលនទ្រព្យដូចជា ប្រាក់ចំណូលពីអចលនទ្រព្យជួល ការទូទាត់ការប្រាក់ពីមូលនិធិបរទេស និងភាគលាភពីភាគហ៊ុន គឺនៅតែត្រូវបានរាប់បញ្ចូល។ ច្បាប់នេះក៏អនុវត្តចំពោះ Medicare Savings Programs ផងដែរ។

ប្រសិនបើអ្នកបានដាក់ពាក្យ ហើយត្រូវបានបដិសេធសម្រាប់ Medi-Cal ឬ Medicare Savings Program ដោយសារតែទ្រព្យរបស់អ្នកក្នុងខែធ្នូ ឆ្នាំ 2023

ខោនធីរបស់អ្នកនឹងសម្រេចថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Medi-Cal នៅឆ្នាំ 2024 នៅក្រោមច្បាប់ថ្មីដែរឬទេ។ ពួកគេនឹងធ្វើលិខិតជាមួយនឹងការសម្រេចចិត្តរបស់ពួកគេទៅកាន់អ្នកក្នុងខែមករា ឬកុម្ភៈ។

ប្រសិនបើអ្នកបានដាក់ពាក្យ ហើយត្រូវបានបដិសេធសម្រាប់ Medi-Cal ឬ Medicare Savings Program ដោយសារទ្រព្យនៅចន្លោះថ្ងៃទី 1 ខែមិថុនា និងថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2023

អ្នកអាចដាក់ពាក្យម្តងទៀតតាមវិធីមួយក្នុងចំណោមវិធីទាំងនេះចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2024៖

- **តាមអនឡាញ៖** ដាក់ពាក្យតាមអនឡាញតាមរយៈគេហទំព័រ BenefitsCal នៅកាន់ <https://benefitscal.com/>។
- **តាមប្រៃសណីយ៍៖** ព្រីននិងផ្ញើពាក្យសុំទៅការិយាល័យខោនធីក្នុងតំបន់របស់អ្នក។ ស្វែងរកអាសយដ្ឋាននិងលេខទូរស័ព្ទរបស់ខោនធីអ្នកនៅក្នុងបញ្ជីដែលភ្ជាប់មកជាមួយលិខិតនេះ។ អ្នកក៏អាចស្នើសុំឱ្យខោនធីរបស់អ្នកផ្ញើពាក្យសុំជាប្រភេទសម្រាប់អ្នកផងដែរ។
- **ដោយផ្ទាល់ ឬតាមទូរសព្ទ៖** សូមទៅជួប ឬទូរសព្ទទៅការិយាល័យខោនធីតាមមូលដ្ឋានរបស់អ្នក។ អ្នកអាចស្វែងរកការិយាល័យខោនធីក្នុងតំបន់របស់អ្នកតាមរយៈ <https://www.dhcs.ca.gov/COL>។

### មានសំណួរដែរឬទេ?

ប្រសិនបើអ្នកមានសំណួរ ឬត្រូវការជំនួយ សូមទូរស័ព្ទទៅការិយាល័យខោនធីក្នុងតំបន់របស់អ្នក។ សម្រាប់សំណួរទូទៅអំពី Medi-Cal សូមទូរស័ព្ទទៅបណ្តាញជំនួយ Medi-Cal ដោយឥតគិតថ្លៃតាមរយៈលេខ **1-800-541-5555**។

សូមអរគុណ

Department of Health Care Services  
រដ្ឋ California